

Attention!

Abusive, foul, or threatening language or behavior including harassment and intimidation directed toward other tenants or Housing Authority staff will not be tolerated. Actions motivated by an individual's race, color, national origin, religion, sex, disability, familial status, age or sexual orientation are a violation of Fair Housing Laws and specifically prohibited. Engaging in such behavior shall be considered good cause for termination of tenancy.

Унижительные, неприличные или угрожающие высказывания или поведение, в том числе унижения и угрозы, направленные непосредственно на других жильцов или работников Жилищного управления, недопустимы. Подобные действия, мотивированные расовой принадлежностью, цветом кожи человека, его происхождением, религиозными убеждениями, полом, наличием инвалидности, семейным положением, возрастом или сексуальной ориентацией, являются нарушением законов о справедливом распределении жилищного фонда и наказываются особенно строго. Проявления такого поведения служат веской причиной для немедленного выселения нарушителя.

No se tolerará el lenguaje o comportamiento abusivo, grosero o amenazador, incluso el acoso y la intimidación dirigida a otros inquilinos o al personal de Housing Authority. Las acciones motivadas por la raza, color, nacionalidad, religión, sexo, incapacidad, estado civil, edad u orientación sexual de una persona son una violación de las leyes de equidad de vivienda (Fair Housing Laws) y están específicamente prohibidas. La participación en tal comportamiento será considerada una buena causa para la cancelación del arrendamiento.

ភ្នាក់ងារណាមួយដែលបាន ភាសាស្មោះត្រង់ រឺ ភាសាកំរាមកំហែង រឺ អត្តឃ្លីតដែលមានរូមនូវការរកគន្លងខ្លួន និងការបំភិតបំភ្លឺផ្សេងដោយចំពោះសំដៅទៅរកអ្នកជួលផ្ទះដទៃទៀត។ រូបគុណករបស់អ្នកជាជនរងរំជួនរំជំនឿមិនត្រូវអត់ឱនបានឡើយ ។ សកម្មភាពជំរុញដោយហេតុផល ពូជសាសន៍ ពណ៌សម្បុរ សញ្ជាតិដើម ស្បីសន្តា ភេទ ពិការភាព លក្ខណៈត្រូវសារ អាជីវ វិច័ណ៌ងចំណូលចិត្តផ្នែកផ្លូវភេទរបស់បុគ្គលមួយរូប។ គឺជា ការល្មើសរូមបានលើច្បាប់ Fair Housing Laws [ច្បាប់លើផ្ទះធម្មតា] ហើយត្រូវហាមឃាត់ជាក់លាក់ ។ ការចូលរួមក្នុងអត្តឃ្លីតរបៀបនេះគួរត្រូវចាត់ទុកជាមូលហេតុល្អត្រឹមត្រូវសំរាប់បញ្ឈប់នៃការជួលផ្ទះ ។

다른 세입자 또는 주택국 직원에 대한 괴롭힘 및 협박을 포함한 욕설이나, 저속하거나 위협적인 언어나 행동은 용납 되지 않을 것입니다. 개인의 인종, 피부색, 출신 국가, 종교, 성별, 장애, 가족 관계, 연령 또는 성적 취향 등을 이유로 행하는 행위는 공평주택법(Fair Housing Laws)을 위반하는 것이며 특별히 금지되어 있습니다. 그러한 행위에 관여되면 세입계약의 종료에 충분한 사유가 될 것입니다.

Caay, xadgudub, ama hadal cabsi gelin ama dabeecad la socoto dhibaateyn iyo argagax xaga kireysataha ah ama shaqaalaha Housing Authority looma dulqaadanaayo. Fal ku kicid shaqsiyeed sida jinsiyad, midab, dhalasho, diin, jinsi, cuuryaanimo, xaalad qoys, da'da, ama ololeyn galmo waxaa waaye ku xadgudubka Sharciga Xaqa ee Guryaha iyo mamnuucid gaar ahaaneed. Sameynta sida dabeecadahaan waxaa loo qiimaynayaa sabab wanaagsan oo lagaaga saarayo guryaha.

Không khoan dung những lời nói hoặc hành động hành hung, tục tĩu, hoặc hăm dọa kể cả sách nhiễu và hăm he trực tiếp đến người thuê nhà khác hoặc nhân viên của Cơ Quan Gia Cư. Những hành động của một cá nhân kỳ thị về chủng tộc, màu da, nguồn gốc quốc gia, tín ngưỡng, phái tính, tình trạng tàn tật hay gia đình, tuổi tác hoặc khuynh hướng tình dục đều vi phạm luật Gia Cư Công Bằng và bị cấm chỉ. Những hành động này sẽ đưa đến hậu quả bị kết thúc hợp đồng thuê mướn.